



ធនាគារជាតិ នៃ កម្ពុជា

គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិ
ប្រឆាំងការសម្អាតប្រាក់ និង
ហិរញ្ញប្បទានកេរ្តិ៍កម្ពុជា (គ.ស.ហ)
លេខ ៨១២.០២០.០២២ ប.ក

ប្រកាស

ស្តីពី

**ការដាក់ទណ្ឌកម្មខាងវិន័យផ្នែកហិរញ្ញវត្ថុ ចំពោះបុគ្គលរាយការណ៍
ដែលមិនអនុវត្តតាមច្បាប់និងបទប្បញ្ញត្តិ ស្តីពីការប្រឆាំងការសម្អាតប្រាក់
និងហិរញ្ញប្បទានកេរ្តិ៍កម្ពុជា**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២៧ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃធនាគារជាតិនៃកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៧/០១៤ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០០៧ ដែលប្រកាស ឱ្យប្រើប្រាស់ច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានកេរ្តិ៍កម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥១៩/៦៤២ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ស្តីពីការតែតាំងឯកឧត្តម ជា បាត់តូ ទេសាភិបាល នៃធនាគារជាតិនៃកម្ពុជា មានឋានៈស្មើទេសរដ្ឋមន្ត្រី
- បានឃើញអនុក្រឹត្យលេខ៧៩ អនក្រ.បក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥ ស្តីពីការបង្កើតគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានកេរ្តិ៍កម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១៧៧ អនក្រ.បក ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ស្តីពីការកែប្រែសម្រួលមាត្រា១ នៃអនុក្រឹត្យលេខ៧៩ អនក្រ.បក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥ ស្តីពីការបង្កើតគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានកេរ្តិ៍កម្ពុជា
- បានឃើញសេចក្តីសម្រេចលេខ ៩៤ សសរ ស្តីពីការតែតាំងសមាសភាពគណៈកម្មាធិការគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានកេរ្តិ៍កម្ពុជា ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧
- យោងតាមស្មារតីនៃអង្គប្រជុំក្រុមប្រឹក្សាភិបាលអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជាចុះថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០។

សម្រេច

ប្រការ ១.- គោលបំណង

ប្រកាសនេះមានគោលបំណងដាក់ចេញវិធានការទណ្ឌកម្មខាងវិន័យផ្នែកហិរញ្ញវត្ថុ ចំពោះបុគ្គល រាយការណ៍ ដែលពុំអនុវត្តតាមកាតព្វកិច្ចនានា ដូចមានចែងក្នុងច្បាប់និងបទប្បញ្ញត្តិស្តីពីការប្រឆាំងការ សម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម។

ប្រការ ២.- គោលដៅ

វិធានការទណ្ឌកម្មខាងវិន័យផ្នែកហិរញ្ញវត្ថុ ចំពោះបុគ្គលរាយការណ៍ដែលមិនអនុវត្តតាមកាតព្វកិច្ច ប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម មានគោលដៅធានាការអនុវត្តច្បាប់ និងបទប្បញ្ញត្តិ ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងបង្កើនប្រសិទ្ធភាពនៃការអនុវត្តវិធានការ ប្រឆាំងសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ។

ប្រការ ៣.- វិសាលភាព

វិធានការទណ្ឌកម្មខាងវិន័យផ្នែកហិរញ្ញវត្ថុនឹងត្រូវអនុវត្តចំពោះបុគ្គលរាយការណ៍ ដែលស្ថិតក្រោម ច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ដែលខកខានក្នុងការអនុវត្តច្បាប់និងបទប្បញ្ញត្តិ ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម របស់ព្រះរាជាណាចក្រកម្ពុជា ។

ប្រការ ៤.-

បុគ្គលរាយការណ៍ដូចមានចែងក្នុងមាត្រា៤ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម នឹងត្រូវទទួលរងទណ្ឌកម្មខាងវិន័យផ្នែកហិរញ្ញវត្ថុ ដូចមានកំណត់ ក្នុងឧបសម្ព័ន្ធដែលមានភ្ជាប់ ជាមួយ នៅពេលរកឃើញថាមិនបានអនុវត្តកាតព្វកិច្ចមានចែងក្នុងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ប្រកាសស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ប្រកាសស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម របស់បុគ្គលរាយការណ៍ដែលមិនស្ថិតក្រោមការគ្រប់គ្រង របស់ធនាគារជាតិនៃកម្ពុជា និងសេចក្តីណែនាំនិងបទបញ្ជាផ្សេងៗ របស់អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា។

ប្រការ ៥.-


ប្រកាសទាំងឡាយណាដែលមានខ្លឹមសារផ្ទុយពីនេះ ត្រូវចាត់ទុកជានិរាករណ៍។

ប្រការ ៦.-

សមាជិកគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានកេរ្តិ៍កម្ពុជា សមាជិកក្រុមប្រឹក្សាភិបាលអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា លេខាធិការដ្ឋានអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា និងបុគ្គលរាយការណ៍ដូចមានចែងក្នុងមាត្រា៤ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានកេរ្តិ៍កម្ពុជា ត្រូវអនុវត្តតាមខ្លឹមសារនៃប្រកាសនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃពុធ ១២ ខែមេសា ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
រាជធានីភ្នំពេញ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០

លេខាធិការ
និងជាប្រធាន គ.ស.ប



ជា-ចាន់តូ

កន្លែងទទួល

- បុគ្គលរាយការណ៍ដូចប្រការ ៤
- ឯកសារកាលប្បវត្តិ

ចម្លងជូន

- សមាជិកគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានកេរ្តិ៍កម្ពុជា
- សមាជិកក្រុមប្រឹក្សាភិបាលអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា
- ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
ធនាគារជាតិនៃកម្ពុជា
- ទីស្តីការគណៈរដ្ឋមន្ត្រី “ដើម្បីជ្រាបជាព័ត៌មាន”
- នាយកដ្ឋានរដ្ឋបាលនៃទីស្តីការគណៈរដ្ឋមន្ត្រី “ដើម្បីចុះផ្សាយរាជកិច្ច”

အသံနှင့်မြင်ရန်အားလုံးကူညီနေသောအိမ်ထောင်


၁. ကျင့်စဉ်အရ အကျိုးရှိစေရန် အားလုံးက ပူးပေါင်းဆောင်ရွက်ရမည်။

ចំនួនទឹកប្រាក់និងរូបភាពពិន័យ									
លេខ	តម្រូវការ	ប្រាប់ និងប្រកាស							
			ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ	គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ	គ្រឹះស្ថានផ្តល់សេវា ទូទាត់	គ្រឹះស្ថានផ្សេងទៀត ដែលស្ថិតក្រោម អាណាព្យាបាលរបស់ ធនាគារជាតិនៃកម្ពុជា	ក្រុមហ៊ុន អចលនទ្រព្យ និង កាស៊ីណូ	មុខរបរនិងវិជ្ជាជីវៈ មិនមែនហិរញ្ញវត្ថុ	
១	ការអនុវត្តតាមអនុសាសន៍ នៃរបាយការណ៍ចុះ ត្រួតពិនិត្យដល់ទីកន្លែង ពេទ្យកម្ម មាត្រា ២២	• ប្រាប់ស្តីពីការប្រឆាំងការ សម្អាតប្រាក់ និងហិរញ្ញប្បទាន ពេទ្យកម្ម មាត្រា ២២	- លើកទីមួយ ២០លានរៀល - លើកទីពីរ ៥០លានរៀល - លើកទីបី ១០០លានរៀល - បន្ទាប់ពីលើកទីបី ៥០លានរៀល នៃដើមទុន អប្បបរមារហូត ដល់ អនុសាសន៍ទាំង អស់ត្រូវបានអនុវត្តពេញលេញ	- លើកទីមួយ ១លានរៀល - លើកទីពីរ ៣លានរៀល - លើកទីបី ៥លានរៀល - បន្ទាប់ពីលើកទីបី ៣០០ លានរៀលរហូតដល់អនុ សាសន៍ទាំងអស់ត្រូវបាន អនុវត្តពេញលេញ	- លើកទីមួយ ២លានរៀល - លើកទីពីរ ៦លានរៀល - លើកទីបី ១០លានរៀល - បន្ទាប់ពីលើកទីបី ៤០០ លានរៀលរហូតដល់ អនុសាសន៍ ទាំងអស់ត្រូវ បានអនុវត្តពេញលេញ	- លើកទីមួយ ១លានរៀល - លើកទីពីរ ៣លានរៀល - លើកទីបី ៥លានរៀល - បន្ទាប់ពីលើកទីបី ចាប់ពី ៥លានរៀលដល់ដើម ទុនអប្បបរមារហូតដល់ អនុសាសន៍ទាំងអស់ត្រូវ បានអនុវត្តពេញលេញ	- លើកទីមួយ ២ លានរៀល - លើកទីពីរ ៦ លានរៀល - លើកទីបី ១០ លានរៀល - បន្ទាប់ពីលើកទី បី ៤០០លាន រៀល ដល់ដើម ទុនអប្បបរមា រហូតដល់ អនុសាសន៍	- លើកទីមួយ ១លានរៀល - លើកទីពីរ ៣លានរៀល - លើកទីបី ៥លានរៀល - បន្ទាប់ពីលើកទីបី ៤០០ លានរៀលរហូតដល់អនុ សាសន៍ទាំងអស់ត្រូវបាន អនុវត្តពេញលេញ	
២	ការត្រួតពិនិត្យផ្ទៃក្នុង • ប្រាប់ស្តីពី ការប្រឆាំងការ សម្អាតប្រាក់ និងហិរញ្ញប្បទាន ពេទ្យកម្ម • មាត្រា ១៦	• ប្រាប់ស្តីពី ការប្រឆាំងការ សម្អាតប្រាក់ និងហិរញ្ញប្បទាន ពេទ្យកម្ម • មាត្រា ១៦	៥០លានរៀល ដល់ ១៥ ពាន់លានរៀល	២,៥លានរៀល ដល់ ៣០០លានរៀល	៥ លានរៀល ដល់ ៤០០លានរៀល	២,៥លានរៀល ដល់ ដើមទុនអប្បបរមា	ទាំងអស់ត្រូវបាន អនុវត្តពេញលេញ		




	• ប្រកាសស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានកេរ្តិ៍មរតក • ប្រការ ៣៤ និង៣៨						៥លានរៀល ដល់ ដើមទុនអប្បបរមា	២,៥ លានរៀល ដល់ ៤០០លានរៀល		
	• ច្បាប់ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានកេរ្តិ៍មរតក • ប្រកាសស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានកេរ្តិ៍មរតករបស់បុគ្គលរាយការណ៍ដែលមិនស្ថិតក្រោមការគ្រប់គ្រង របស់ធនាគារជាតិនៃកម្ពុជា • ប្រការ ៣១ និង ៣៥						៥លានរៀល ដល់ ១៥ ពាន់លានរៀល	២,៥លានរៀល ដល់ ៣០០លានរៀល	៥ លានរៀល ដល់ ៤០០លានរៀល	២,៥លានរៀល ដល់ ដើមទុនអប្បបរមា
៣	ការវាយតម្លៃហានិភ័យសម្អាតប្រាក់និងហិរញ្ញប្បទានកេរ្តិ៍មរតក	• ប្រកាសស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានកេរ្តិ៍មរតក • ប្រការ ៣	៥០លានរៀល ដល់ ១៥ ពាន់លានរៀល	២,៥លានរៀល ដល់ ៣០០លានរៀល	៥ លានរៀល ដល់ ៤០០លានរៀល	២,៥លានរៀល ដល់ ដើមទុនអប្បបរមា		៥ លានរៀល ដល់ ដើមទុនអប្បបរមា	២,៥លានរៀល ដល់ ៤០០ លានរៀល	







៤	ការអនុវត្តវិធានការយកចិត្តទុកដាក់ស្នាមអតិថិជន	• ច្បាប់ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន កេរ្តិ៍កម្ម មាត្រា ៧ - ១០ • ប្រកាសស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន កេរ្តិ៍កម្ម ប្រការ ៤ - ២៧	១០លានរៀល ដល់ ១៥លានរៀល	៥០ម៉ឺនរៀល ដល់ ៣០០លានរៀល	១លានរៀល ដល់ ៤០០លានរៀល	៥០ម៉ឺនរៀល ដល់ ដើមទុនអប្បបរមា
៥	ការអនុវត្តវិធានការយកចិត្តទុកដាក់ស្នាមនិយោជិត	• ច្បាប់ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន កេរ្តិ៍កម្ម ប្រការ ៣៥ • ប្រកាសស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន កេរ្តិ៍កម្ម ប្រការ ៣៥	១០លានរៀល ដល់ ១៥លានរៀល	៥០ម៉ឺនរៀល ដល់ ៣០០លានរៀល	១លានរៀល ដល់ ៤០០លានរៀល	៥០ម៉ឺនរៀល ដល់ ដើមទុនអប្បបរមា



៦	ការរក្សាទុកឯកសារកត់ត្រា	• ច្បាប់ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម មាត្រា ១១ • ប្រកាសស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម ប្រការ ២២ - ២៤	២០លានរៀល ដល់ ១៥ ពាន់លានរៀល	១ លានរៀល ដល់ ៣០០លានរៀល	២លានរៀលដល់ ៤០០លានរៀល	១លានរៀល ដល់រដឹម ទុនអប្បបរមា	
	• ច្បាប់ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម មាត្រា ១១ • ប្រកាសស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្មរបស់បុគ្គលរាយការណ៍ដែលមិនស្ថិតក្រោមការគ្រប់គ្រង របស់ធនាគារជាតិនៃកម្ពុជា ប្រការ ១៩ - ២១				២លានរៀលដល់ រដឹមទុនអប្បបរមា	១លានរៀល ដល់ ៤០០លានរៀល	
៧	ការកែតម្រូវ និងជូនដំណឹង ពីការណែនាំរបស់មន្ត្រីប្រតិបត្តិ	• ច្បាប់ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម មាត្រា ១៦ - ១៧ • ប្រកាសស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម ប្រការ ៣៤ និង៣៦	១០លានរៀល ដល់ ១៥ ពាន់លានរៀល	៥០ម៉ឺនរៀល ដល់ ៣០០លានរៀល	១លាន រៀល ដល់ ៤០០លានរៀល	៥០ម៉ឺនរៀល ដល់រដឹម ទុនអប្បបរមា	



		• ឬរាប់ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន គេវកម្ម មាត្រា ១៦ - ១៧ • ប្រកាសស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន គេវកម្មរបស់បុគ្គលរាយការណ៍ដែលមិនស្ថិតក្រោមការគ្រប់គ្រង របស់ធនាគារជាតិនៃកម្ពុជា ប្រការ ៣៣				១លានរៀល ដល់ ៥០ម៉ឺនរៀល ដល់ ៤០០លានរៀល	
៨	ការបណ្តុះបណ្តាលបង្កើន ការយល់ដឹងបុគ្គលិក	• ប្រកាសស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន គេវកម្ម ប្រការ ៣៧	៥០លានរៀល ដល់ ១៥ ពាន់លានរៀល	២,៥លានរៀល ដល់ ៣០០លានរៀល	៥ លានរៀល ដល់ ៤០០លាន រៀល	២,៥លានរៀល ដល់ ដើមទុនអប្បបរមា	
		• ប្រកាសស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន គេវកម្មរបស់បុគ្គលរាយការណ៍ដែលមិនស្ថិតក្រោមការគ្រប់គ្រង របស់ធនាគារជាតិនៃកម្ពុជា ប្រការ ៣៤				៥លានរៀល ដល់ ដើមទុនអប្បបរមា	២,៥លានរៀល ដល់ ៤០០លានរៀល



	កាលបរិច្ឆេទដែល កំណត់ក្នុងលិខិត	- ១ - ៥ ថ្ងៃ - ៦ - ១០ ថ្ងៃ - ចាប់ពី ១១ ថ្ងៃ ឡើងទៅ	- ៥០ ម៉ឺនរៀល - ១ លានរៀល - ២ លានរៀល និងទទួលរង បន្ថែមនូវការ ព្រមានជា លាយលក្ខណ៍ អក្សរ និងមានការ ផ្សព្វផ្សាយជា សាធារណៈ	- ៥ ម៉ឺនរៀល - ៣០ ម៉ឺនរៀល - ៧០ ម៉ឺនរៀលនិង ទទួលរងបន្ថែមនូវការ ព្រមានជា លាយលក្ខណ៍អក្សរ និងមានការផ្សព្វផ្សាយ ជា សាធារណៈ	- ១០ ម៉ឺនរៀល - ៥០ ម៉ឺនរៀល - ១ លានរៀល និងទទួលរង បន្ថែមនូវការ ព្រមានជា លាយលក្ខណ៍ អក្សរ និងមាន ការផ្សព្វផ្សាយជា សាធារណៈ	- ៥ ម៉ឺនរៀល - ១០ ម៉ឺនរៀល - ២០ ម៉ឺនរៀល និង ទទួលរងបន្ថែមនូវ ការព្រមានជា លាយលក្ខណ៍អក្សរ និងមានការ ផ្សព្វផ្សាយជា សាធារណៈ	- ៥០ ម៉ឺនរៀល - ១ លានរៀល - ២ លានរៀល និងទទួលរង បន្ថែមនូវការ ព្រមានជា លាយលក្ខណ៍ អក្សរ និងមាន ការផ្សព្វផ្សាយ ជាសាធារណៈ	- ៥ ម៉ឺនរៀល - ៣០ ម៉ឺនរៀល - ៧០ ម៉ឺនរៀលនិង ទទួលរងបន្ថែមនូវការ ព្រមានជា លាយលក្ខណ៍អក្សរ និងមានការ ផ្សព្វផ្សាយជា សាធារណៈ
--	---	--	---	--	---	---	---	--

លិខិតឆ្លើយតប និងការផ្តល់
ព័ត៌មាន

